

សំណើ អត្រាថ្លៃអាជីវកម្មឆ្នាំ 2023-2024 សម្រាប់សេវាប្រើប្រចាំថ្ងៃរបស់ សាធារណជននៃទីក្រុងតាកូម៉ា (Tacoma Public Utilities)

យើងខ្ញុំបង្ហាញថវិកាឆ្នាំ 2023-2024 របស់យើង សម្រាប់ការអនុម័តលើ ក្រុមប្រឹក្សានៃសេវាប្រើប្រចាំថ្ងៃរបស់សាធារណជន (Public Utility Board) និងក្រុមប្រឹក្សាទីក្រុងតាកូម៉ា (Tacoma City Council) នៅរដូវស្លឹកឈើជ្រុះនេះ។ សំណើ របស់យើង រួមមានការកែសម្រួលអត្រាថ្លៃសម្រាប់ថាមពលទីក្រុងតាកូម៉ា (Tacoma Power) និងទឹកទីក្រុងតាកូម៉ា Tacoma Water។

ក្រុមប្រឹក្សាទីក្រុងតាកូម៉ា (Tacoma City Council) នឹងពិចារណា និង ព្យាយាម លើសំណើ អត្រាថ្លៃសម្រាប់សេវាកម្មបរិស្ថាន (ទឹកកាកសំណល់ កាកសំណល់រឹង និង ទឹកខ្យល់ព្យុះ) បន្ទាប់ពី ទទួលបានអនុសាសន៍ពី គណៈកម្មការសេវាកម្មបរិស្ថាន Environmental Services Commission។



Tacoma Power

អាជីវកម្មទូទៅខ្នាតតូច (Small General Business) (អត្រាថ្លៃ B)

- ការកើនឡើងប្រចាំឆ្នាំ៖ 1.5% នៅឆ្នាំ 2023; 1.5% ក្នុងឆ្នាំ 2024*
- ការកើនឡើងដោយធូរៗប្រចាំខែ៖ \$2.30 នៅឆ្នាំ 2023; \$2.30 នៅឆ្នាំ 2024*

អាជីវកម្មទូទៅ (អត្រាថ្លៃ G)

- ការកើនឡើងប្រចាំឆ្នាំ៖ 5.0% នៅឆ្នាំ 2023; 5.0% នៅឆ្នាំ 2024*
- ការកើនឡើងដោយធូរៗប្រចាំខែ៖ \$188 នៅឆ្នាំ 2023; \$198 នៅឆ្នាំ 2024*

អត្រាថ្លៃចូលជាធរមាននៅខែមករាជាម្សិញៗ។

*អត្រាថ្លៃនៅទីក្រុងយូនីវេស៊ីតឺ (University Place) មានកម្រិតខ្ពស់ជាងបន្តិចដោយសារតែការបង់ពន្ធលើសេវាប្រើប្រចាំថ្ងៃ 6% ពីទីក្រុង (City of U.P.)។



Tacoma Water

ពាណិជ្ជកម្ម

- សរុប៖ 2.9% នៅឆ្នាំ 2023; 2.9% 2024
- ការគិតថ្លៃដែលបានកំណត់៖ 4.0% នៅឆ្នាំ 2023; 2.94% នៅឆ្នាំ 2024
- អត្រាថ្លៃ CCF (ដែលអាចផ្លាស់ប្តូរបាន)៖ 2.1% នៅឆ្នាំ 2023; 2.1% នៅឆ្នាំ 2024
- ការកើនឡើងដោយធូរៗប្រចាំខែសម្រាប់អតិថិជននៅខាងក្នុងទីក្រុងតាកូម៉ា (City of Tacoma)៖
 - \$9.77 នៅឆ្នាំ 2023; \$10.14 នៅឆ្នាំ 2024
- ការកើនឡើងដោយធូរៗប្រចាំខែសម្រាប់អតិថិជននៅខាងក្រៅទីក្រុងតាកូម៉ា (City of Tacoma)៖
 - \$11.69 នៅឆ្នាំ 2023; \$12.08 នៅឆ្នាំ 2024*

បរិមាណពាណិជ្ជកម្មដ៏ធំ

- សរុប៖ 2.2% នៅឆ្នាំ 2023; 2.2% 2024
 - ការគិតថ្លៃដែលបានកំណត់៖ 4.0% នៅឆ្នាំ 2023; 4.0% នៅឆ្នាំ 2024
 - អត្រាថ្លៃ CCF (ដែលអាចផ្លាស់ប្តូរបាន)៖ 2.1% នៅឆ្នាំ 2023; 2.1% នៅឆ្នាំ 2024
- ការកើនឡើងដោយធូរៗប្រចាំខែសម្រាប់អតិថិជននៅខាងក្នុងទីក្រុងតាកូម៉ា (City of Tacoma)៖
 - \$444.94 នៅឆ្នាំ 2023; \$447.94 នៅឆ្នាំ 2024
- ការកើនឡើងដោយធូរៗប្រចាំខែសម្រាប់អតិថិជននៅខាងក្រៅទីក្រុងតាកូម៉ា (City of Tacoma)៖
 - \$533.91 នៅឆ្នាំ 2023; \$536.86 នៅឆ្នាំ 2024*

អត្រាថ្លៃចូលជាធរមាននៅខែមករាជាម្សិញៗ។

*អត្រាថ្លៃនៅទីក្រុងយូនីវេស៊ីតឺ (University Place) មានកម្រិតខ្ពស់ជាងបន្តិចដោយសារតែការបង់ពន្ធលើសេវាប្រើប្រចាំថ្ងៃ 6% ពីទីក្រុង (City of U.P.)។



សេវាកម្មបរិស្ថាន

ទឹកខ្យល់ព្យុះ

2023 - ការកើនឡើងប្រហែល 4-12%

2024 - ការកើនឡើងប្រហែល 6-7%



កាកសំណល់លូទឹកស្អុយ

2023 - ការកើនឡើងប្រហែល 9%

2024 - ការកើនឡើងប្រហែល 8%



កាកសំណល់សារធាតុរឹង

ចុង 20 ហ្គាម - 300 ហ្គាម

- 2023 - ការកើនឡើងប្រហែល 0-6%
- 2024 - ការកើនឡើងប្រហែល 0-6%

ផ្ទះមានឧបករណ៍បង្កប់ផ្ទុកខាងមុខ

- 2023 - ការកើនឡើងប្រហែល 6%
- 2024 - ការកើនឡើងប្រហែល 6%

ផ្ទះផ្ទុកខាងមុខ

- 2023 - ការកើនឡើងប្រហែល 2%
- 2024 - ការកើនឡើងប្រហែល 2%

ផ្ទះមានឧបករណ៍បង្កប់ប្រអប់ទម្លាក់

- 2023 - ការកើនឡើងប្រហែល 6%
- 2024 - ការកើនឡើងប្រហែល 6%

ប្រអប់ទម្លាក់

- 2023 - ការកើនឡើងប្រហែល 2%
- 2024 - ការកើនឡើងប្រហែល 2%

ការកែច្នៃឡើងវិញកម្រិតចំណេញខាងពាណិជ្ជកម្ម

- 2023 - ការកើនឡើងប្រហែល 6%
- 2024 - ការកើនឡើងប្រហែល 6%

អត្រាថ្លៃចូលជាធរមាននៅខែមករាជាម្សិញៗ។



អត្រាថ្លៃទាំងនេះ គឺជាការចាប់ផ្តើម ហើយអាចកំណត់ការផ្លាស់ប្តូរបាន។

ហេតុអ្វីត្រូវកែតម្រូវអត្រាតម្លៃ?

ការចំណាយកើនឡើងពីអតិថិជន គឺជាកត្តាចម្បងដែលមានផលប៉ះពាល់ដល់អត្រាតម្លៃរបស់យើងសម្រាប់ឆ្នាំ 2023 និង 2024។ អត្រាតម្លៃរបស់យើងចេញថ្លៃការចំណាយលើការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព ភាពជឿជាក់ ការថែរក្សាប្រព័ន្ធរបស់យើង ការការពារធនធានធម្មជាតិនៅជិតកន្លែងរបស់យើង ការការពារតាមបទប្បញ្ញត្តិ និងការវិនិយោគលើការធ្វើឱ្យប្រសើរឡើងដែលកែលម្អសេវាកម្មរបស់អ្នក។

នៅខណៈពេលយើងធ្វើការគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីរក្សាការចំណាយធ្លាក់ចុះនោះ ការចំណាយកើនឡើងរបស់យើងមានសារៈសំខាន់គ្រប់គ្រាន់ដែលអត្រាតម្លៃរបស់យើងក៏ត្រូវកើនឡើងផងដែរ ដើម្បីចេញថ្លៃការចំណាយ។ តាមរយៈអត្រាតម្លៃកើនឡើងបន្តិចម្តងៗតាមពេលវេលានោះ យើងអាចទប់ស្កាត់ការកើនឡើងដ៏ច្រើននៅខណៈពេលនៅតែផ្តល់ជូនសេវាកម្មដែលលោកអ្នកពឹងផ្អែកលើនោះ។

បង្កើនលើការចំណាយពីអតិថិជន

ដូចជាអតិថិជនរបស់យើងដែរ យើងកំពុងមានបញ្ហាការចំណាយកើនឡើងសម្រាប់ឧបករណ៍ ប្រេងឥន្ធនៈ បុគ្គលិក និងការចំណាយផ្សេងៗទៀត។

កង្វះបណ្តាញផ្គត់ផ្គង់

ការពន្យារពេល និងបញ្ហាលំបាកចំពោះការទិញឧបករណ៍ ក៏បណ្តាលឱ្យមានការចំណាយកើនឡើង និងធនធានមានកំណត់ផងដែរ។

Postponed projects

គម្រោងដែលបានពន្យារពេល យើងបានកាត់បន្ថយការចំណាយនៅអំឡុងពេលជំងឺកត្តាដោយការពន្យារពេលគម្រោងថែទាំដែលឥឡូវនេះត្រូវបន្តដំណើរការ។

ផលប៉ះពាល់នៃកូវីត COVID-19

នៅអំឡុងពេលជំងឺកត្តា យើងបានកាត់បន្ថយថវិកា និងការបង្កើនអត្រាតម្លៃរបស់យើងសម្រាប់ឆ្នាំ 2021 និង 2022។ អតិថិជនជាច្រើននាក់ក៏មានតុល្យភាពទឹកប្រាក់ដែលមិនទាន់សងបន្ទាប់ពីជំងឺកត្តា។

ជំនួយសម្រាប់ការបង់ប្រាក់ដែលបានបង្កើន

ដើម្បីជួយអតិថិជនរបស់យើងដែលមានបញ្ហាលំបាកក្នុងការទូទាត់វិក្កយបត្ររបស់ពួកគេ យើងនឹងពង្រីកកម្មវិធីជំនួយរបស់យើងផងដែរ។ បុគ្គលិក ឬអតិថិជនរបស់អ្នក អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

- អតិថិជនលំនៅដ្ឋានកាន់តែច្រើន នឹងអាចបំពេញតម្រូវការទាមទារសិទ្ធិទទួលបាន។
- គ្រួសារមានប្រាក់ចំណូលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការទទួលបានជំនួយកើនឡើងរហូតដល់ \$888 ដុល្លារជាម្តងរាល់ឆ្នាំ។ ចំនួនទឹកប្រាក់ជំនួយអាស្រ័យទៅលើចំនួនសេវាប្រើប្រចាំថ្ងៃដែលអតិថិជនទទួលបាន។
- មូលនិធិជំនួយសម្រាប់អតិថិជនលំនៅដ្ឋាន នឹងចេញថ្លៃការគ្រប់គ្រងនៃការកើនឡើងអត្រាតម្លៃនៅឆ្នាំ 2023 និង 2024។

យើងខ្ញុំសង្ឃឹមថាជំនួយដែលបានបង្កើននេះ នឹងជួយប្រជាពលរដ្ឋរាប់ពាន់នាក់ដែលមានតម្រូវការច្រើនបំផុត។

តើយើងដោះស្រាយតាមសមធម៌ដោយរបៀបណានៅពេលមានការធ្វើផែនការអត្រាតម្លៃ

- ការផ្តល់ជូនធនធានការទូទាត់ប្រាក់ និងកម្មវិធីជំនួយលំនៅដ្ឋានសម្រាប់អ្នកដែលត្រូវការ។
- ការផ្តល់សេវាកម្មដែលមានសមធម៌ដល់អតិថិជន និងភ្ញៀវ។
- ការធ្វើការងារដើម្បីបង្ហាញសហគមន៍ដែលយើងប្រើការងារដោយការជួល និងការរក្សាបុគ្គលិកចម្រុះ។
- ការសម្របសម្រួលជាមួយក្រុមសហគមន៍ ដើម្បីចែករំលែកព័ត៌មាន។

របៀបដែលយើងខ្ញុំគ្រប់គ្រងការចំណាយ និងតម្លៃសមរម្យ

យើងខ្ញុំដឹងថាអត្រាតម្លៃមានផលប៉ះពាល់ដល់លោកអ្នក។ យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីរក្សាការចំណាយរបស់យើងឱ្យធ្លាក់ចុះដែលរក្សាអត្រាតម្លៃរបស់យើងមួយចំនួនមានកម្រិតទាបបំផុតនៅក្នុងប្រទេស និងអាចមានតម្លៃសមរម្យថែទាំទៀតសម្រាប់បុគ្គលគ្រប់រូបនៅក្នុងសហគមន៍របស់យើង។

- អតិថិជននិងការចំណាយលើបរិក្ខារ - យើងខ្ញុំស្វែងរកវិធីដែលមានតម្លៃថោកដើម្បីជួសជុល ឬទិញឧបករណ៍។
- ការចំណាយលើបុគ្គលិក - យើងខ្ញុំពិនិត្យមើលមុខងារដែលបើកចំហ ដើម្បីកំណត់អាទិភាពនៅពេល និងកន្លែងដែលត្រូវដាក់ជំនួស ឬបន្ថែមបុគ្គលិក។
- ធនធានទូទាត់ប្រាក់ថ្មី - យើងខ្ញុំបានបន្ថែមវិធីដែលប្រសើរជាងមុនទៅនឹងប្រព័ន្ធគណនីអនឡាញរបស់យើង។

របៀបគ្រប់គ្រងវិក្កយបត្រសេវាប្រើប្រចាំថ្ងៃរបស់អ្នក

- បញ្ជីធនធានសេវាប្រើប្រចាំថ្ងៃពេញលេញសម្រាប់អតិថិជនអាជីវកម្ម។
 - MyTPU.org/Biz
- ការអភិរក្សកាត់បន្ថយការចំណាយរបស់អ្នក និងល្អសម្រាប់បរិស្ថាន។
 - MyTPU.org/BizRebates
- ប្រាក់កម្ចីគ្មានការប្រាក់សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងអគារប្រកបដោយប្រសិទ្ធភាពខ្លាំង។ MyTPU.org/ZerolInterest
- គ្រប់គ្រងគណនីជាច្រើនតាមអនឡាញតាម MyTPU.org/MyAccount.
- ការិយាល័យដោះស្រាយបញ្ហាអាជីវកម្ម **253-502-8606** ឬ BusinessSolutions@CityofTacoma.org
- កម្មវិធីគ្រប់គ្រងបរិវេណ
- ព្រឹត្តិប័ត្រព័ត៌មានតាមអ៊ីម៉ែលនៃអាជីវកម្មប្រចាំត្រីមាស

របៀបដែលលោកអ្នកអាចចូលរួម

- អានសំណើថវិការបស់យើងតាមអនឡាញ។
- ចូលរួមកិច្ចប្រជុំសាធារណៈ និងព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់យើង។
- ដាក់ជូនពិនិត្យសំណួរ និងមតិយោបល់របស់អ្នកតាមសំណុំបែបបទអនឡាញរបស់យើង។
- ចុះចាញ់ព្រមទទួលព្រឹត្តិប័ត្រព័ត៌មានតាមអ៊ីម៉ែលរបស់យើង។

សម្រាប់ព័ត៌មានលម្អិត សូមចូលមើលវិបសាយ MyTPU.org/Rates.
5219 0922

